



ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា

Cambodia Public Debt Statistical Bulletin



លេខ ២៨ - Vol. 28



ទិន្នន័យត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២៥ - Data as of End-Q3 2025
រាជធានីភ្នំពេញ, ខែវិច្ឆិកា ឆ្នាំ២០២៥ / Phnom Penh, November 2025

អារម្ភកថា



ស្ថានភាពបំណុលសាធារណៈបច្ចុប្បន្នរបស់កម្ពុជា នៅតែត្រូវបានវាយតម្លៃថា ស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ពោលគឺ នៅតែមាន «**ចីរភាព**» និង «**ហានិភ័យកម្រិតទាប**» ។ ការរក្សាបាននូវចីរភាពបំណុលសាធារណៈនេះ គឺអាស្រ័យដោយកម្ពុជាមានប្រព័ន្ធគ្រប់គ្រងបំណុលសាធារណៈមួយដ៏រឹងមាំ ដែលមានជាអាទិ៍៖ ១) ក្របខ័ណ្ឌគតិយុត្ត, ២) គោលនយោបាយ, យុទ្ធសាស្ត្រ, និងនីតិវិធីគ្រប់គ្រងប្រតិបត្តិការគ្រប់ជ្រុងជ្រោយ, ៣) សមត្ថភាពស្ថាប័ន និងធនធានមនុស្សគ្រប់គ្រាន់, និង ៤) ប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងប្រតិបត្តិការ និងរក្សាទុកទិន្នន័យ ដើម្បីជាមូលដ្ឋាននៃការវិភាគ និងតាមដានហានិភ័យបំណុល។ល។

ជាក់ស្តែង, រាជរដ្ឋាភិបាលបានអនុវត្តប្រកបដោយភាពម៉ឺងម៉ាត់ និងប្រយ័ត្នប្រយោជន៍ខ្ពស់នូវ វិធានការយុទ្ធសាស្ត្រនានាដែលបានដាក់ចេញក្នុងយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈជាបន្តបន្ទាប់ ជាពិសេសគោលការណ៍គន្លឹះទាំង ៥ សំដៅបន្តពង្រឹងប្រសិទ្ធភាពខ្ពស់ ទាំងការគ្រប់គ្រងបំណុលសាធារណៈ និងទាំងការគ្រប់គ្រងការវិនិយោគសាធារណៈ រួមមាន៖

- ១) ខ្ចីឥណទានក្នុងទំហំសមស្របដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចអាចទ្រាំទ្របាន;
- ២) ខ្ចីឥណទានដែលមានកម្រិតសម្បទាន ឬលក្ខខណ្ឌអនុគ្រោះ;
- ៣) ខ្ចីសម្រាប់តែវិស័យអាទិភាពទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ច និងវិស័យបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម;
- ៤) ប្រើប្រាស់ឥណទាន ប្រកបដោយតម្លាភាព, គណនេយ្យភាព, ប្រសិទ្ធភាព, និងស័ក្តិសិទ្ធភាពខ្ពស់បំផុត; និង
- ៥) ប្រើប្រាស់ឥណទានសម្រាប់ហិរញ្ញប្បទានគម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលត្រូវមានស្តង់ដារ និងគុណភាពខ្ពស់ ស្របតាមគោលការណ៍នៃការគ្រប់គ្រងការវិនិយោគសាធារណៈ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍជាតិនៅក្នុងដំណាក់កាលថ្មី ពិសេស ធានាបាននូវចីរភាពសេដ្ឋកិច្ច, សង្គម, បរិស្ថាន, និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។

ទន្ទឹមនឹងការប្រកាន់ខ្ជាប់នូវគោលការណ៍ទាំង៥ ខាងលើ, ការផ្លាស់ប្តូរឆ្នាំគោលថ្មីនៃគណនេយ្យជាតិឆ្នាំ២០១៤ បាននិងកំពុងធ្វើឱ្យសមត្ថភាពខ្ជីរបស់កម្ពុជាកើនខ្ពស់ជាងមុន ដែលផ្តល់លទ្ធភាពឱ្យរាជរដ្ឋាភិបាលអាចកៀរគរហិរញ្ញប្បទានពីការខ្ចីបានច្រើនបន្ថែមទៀត សម្រាប់យកមកបំពេញតម្រូវការវិនិយោគសាធារណៈក្នុងវិស័យអាទិភាពនានា សំដៅរួមចំណែកល្បឿននៃការធ្វើពិពិធកម្មសេដ្ឋកិច្ច និងសមត្ថភាពប្រកួតប្រជែងដែលជាមូលដ្ឋានគ្រឹះក្នុងការរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាព និងបរិយាប័ន្ន ឆ្ពោះទៅសម្រេចបង្គោលចរឆ្នាំ២០៣០ និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ក្នុងគោលបំណងបន្តលើកកម្ពស់តម្លាភាព និងគណនេយ្យភាពនៃការគ្រប់គ្រងបំណុលសាធារណៈ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា និងបោះពុម្ពផ្សាយសៀវភៅចែកជូនស្ថាប័ននីតិបញ្ញត្តិ, ក្រសួងស្ថាប័នពាក់ព័ន្ធ, ស្ថានទូត, គ្រឹះស្ថានអប់រំ, ដៃគូអភិវឌ្ឍ, និងអង្គការក្រៅរដ្ឋាភិបាលនានា ដើម្បីប្រើប្រាស់តាមតម្រូវការជាក់ស្តែង ចំនួន ២៧ លើក រួចមកហើយ ក្នុងនោះ ប្រចាំឆមាស ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២១ និងប្រចាំត្រីមាស ពីឆ្នាំ២០២២ ដល់បច្ចុប្បន្ន ព្រមទាំងបានផ្សព្វផ្សាយនៅលើគេហទំព័រផ្លូវការរបស់

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលសាធារណជនអាចទាញយកបានតាមរយៈ៖ <http://mef.gov.kh/public-debt-bulletin.html> ឬ នៅលើគេហទំព័រផ្លូវការរបស់អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល តាមរយៈ៖ <https://gdicdm.mef.gov.kh/en/cat/documents-and-publications/bulletins> ឬ តាមរយៈ QR Code នៅលើគម្របសៀវភៅព្រឹត្តិបត្រនេះ។

ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ប្រចាំត្រីមាសនេះ ត្រូវបានរៀបរៀងឡើង ជាពីរភាសា គឺភាសាខ្មែរ និងភាសាអង់គ្លេស ដោយអនុលោមតាមបរិការណ៍ជាក់ស្តែងរបស់កម្ពុជា និងឧត្តមានុវត្តន៍ជាអន្តរជាតិ ដែលមានវិសាលភាពគ្របដណ្តប់តែលើទិន្នន័យស្តីពីបំណុលរបស់រដ្ឋប៉ុណ្ណោះ រួមមាន៖ ១) បំណុលសាធារណៈក្រៅប្រទេស, ២) បំណុលសាធារណៈក្នុងប្រទេស, និង ៣) ការផ្តល់ឥណទានរបស់រដ្ឋ ហើយ **មិនមានវិសាលភាពគ្របដណ្តប់លើបំណុលរបស់វិស័យឯកជនទេ**។ ព្រឹត្តិបត្រនេះ ត្រូវបានព្រែកជា ២ ផ្នែក គឺ៖ **ផ្នែកទី១** សេចក្តីសង្ខេប និង**ផ្នែកទី២** ព័ត៌មាន/ទិន្នន័យលម្អិត ហើយបែងចែកទិន្នន័យជា ៥ ក្រុម គឺ៖ ១) សន្និធិបំណុល, ២) ការចុះកិច្ចព្រមព្រៀងឥណទាន, ៣) ការបោះផ្សាយលក់មូលបត្ររដ្ឋ, ៤) ការដកសាច់ប្រាក់, និង ៥) សេវាបំណុល (ការទូទាត់ជូនឥណទាយក និងការប្រមូលពីឥណទាយិក ក្រោមក្របខ័ណ្ឌនៃការផ្តល់ឥណទានរបស់រដ្ឋ) ព្រមទាំងចាត់ចំណាត់ប្រភេទទៅតាម៖ ឥណទាយក/ឥណទាយិក, រូបិយប័ណ្ណ, និងវិស័យ។

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសង្ឃឹមយ៉ាងមុតមាំថា ស្ថាប័នស្រាវជ្រាវ អ្នកវិភាគឯករាជ្យ ក៏ដូចជាតួអង្គពាក់ព័ន្ធដទៃទៀត នឹងយកព័ត៌មាន/ទិន្នន័យដែលមាននៅក្នុងព្រឹត្តិបត្រនេះ ទៅប្រើប្រាស់ ឬវិភាគ ប្រកបដោយវិជ្ជាជីវៈ និងមានក្រមសីលធម៌ខ្ពស់ ជៀសវាងការបកស្រាយខុសពីខ្លឹមសារពិត ដែលអាចនាំឱ្យសាធារណជនមានការភ័ន្តច្រឡំអំពីស្ថានភាពបំណុលសាធារណៈជាក់ស្តែងរបស់កម្ពុជា។ ក្នុងករណីមានចម្ងល់ ឬសំណួរពាក់ព័ន្ធផ្សេងៗ សូមទាក់ទងមកកាន់ក្រុមការងារបច្ចេកទេស តាមរយៈអ៊ីម៉ែល ddm@mef.gov.kh។

ជាទីបញ្ចប់, ខ្ញុំមានជំនឿថា ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជាលេខ ២៨ នេះ នឹងនៅតែបន្តទទួលបាននូវការគាំទ្រពីសំណាក់អ្នកអានទាំងឡាយ ហើយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមស្វាគមន៍នូវរាល់មតិយោបល់ស្ថាបនា ដើម្បីបន្តកែលម្អព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈលេខក្រោយៗ ឱ្យកាន់តែប្រសើរថែមទៀត។

ថ្ងៃព្រហស្បតិ៍ ១៤ កើត ខែ ថ្កុល ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
រាជធានីភ្នំពេញ ថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ២០២៥

ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងបំណុលសាធារណៈ



អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

ផ្នែកទី១៖ សេចក្តីសង្ខេប / Part I: Executive Summary

ស្ថានភាពបំណុលសាធារណៈ ត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២៥ /	១
Public Debt Situation as of end-Q3 2025	1

ផ្នែកទី២៖ ព័ត៌មាន/ទិន្នន័យលម្អិត / Part II: Detailed Information/Data

ជំពូក ១៖ ព័ត៌មានទូទៅ / Chapter 1: General Information

ក- ពាក្យបំព្រួញ / A- Acronyms and Abbreviations.....	៧ / 7
ខ- វិសាលភាព / B- Coverage	៧ / 7
គ- ក្រុម និងចំណាត់ប្រភេទទិន្នន័យ / C- Grouping and Classification.....	៧ / 7
ឃ- ប្រភពទិន្នន័យ / D- Sources.....	៨ / 8
ង- ការប្តូររូបិយប័ណ្ណ / E- Currency Conversion.....	៨ / 8
ច- គោលនយោបាយក្នុងការកែតម្រូវទិន្នន័យ / F- Revision Policy.....	៨ / 8
ឆ- ការបោះផ្សាយ / G- Frequency and Time Lag	៨ / 8
ជ- និយមន័យ / H- Definitions.....	៩ / 9

ជំពូក ២៖ តារាងស្ថិតិ / Chapter 2: Statistical Tables

តារាងទី១៖ អត្រាប្តូរប្រាក់ / Table 1: Exchange Rates	១៣ / 13
តារាងទី២៖ សូចនាករថ្លៃ និងហានិភ័យបំណុល / Table 2: Cost – Debt Risk Indicators.....	១៤ / 14

២.១៖ បំណុលសាធារណៈក្រៅប្រទេស / 2.1: Public External Debt

តារាងទី៣៖ សន្និធិបំណុល / Table 3: Debt Stock	១៥ / 15
តារាងទី៤៖ ការចុះកិច្ចព្រមព្រៀងឥណទាន / Table 4: Loan Signed	១៦ / 16
តារាងទី៥៖ ការដកសាច់ប្រាក់ / Table 5: Disbursement.....	១៧ / 17
តារាងទី៦៖ ការទូទាត់សេវាបំណុល / Table 6: Debt Service Payment	១៨ / 18

២.២៖ បំណុលសាធារណៈក្នុងប្រទេស / 2.2: Public Domestic Debt

តារាងទី៧៖ បំណុលសាធារណៈក្នុងប្រទេស / Table 7: Public Domestic Debt.....	១៩ / 19
--	---------

២.៣៖ ការផ្តល់ឥណទានរបស់រដ្ឋ / 2.3: Government Lending

តារាងទី៨៖ ការផ្តល់ឥណទានរបស់រដ្ឋ / Table 8: Government Lending	២០ / 20
---	---------

២.៤៖ ការព្យាករ / 2.4: Projections

តារាងទី៩៖ ព្យាករណ៍ការទូទាត់សេវាបំណុលក្រៅប្រទេសប្រចាំខែ តាមរូបិយប័ណ្ណ ក្នុងឆ្នាំ២០២៥ /	២១
Table 9: Projections of Monthly External Debt Service Payment by Currency in 2025	21
តារាងទី១០៖ ព្យាករណ៍បំណុលសាធារណៈក្រៅប្រទេស /	២២
Table 10: Projections of Public External Debt	22

ជំពូក ៣៖ ក្រាហ្វ / Chapter 3: Graphs

ក្រាហ្វទី១៖ ការវិភាគចីរភាពបំណុល / Graph 1: Debt Sustainability Analysis (DSA)	២៣ / 23
ក្រាហ្វទី២៖ ព្យាករណ៍ការទូទាត់សេវាបំណុលប្រចាំឆ្នាំដោយផ្អែកលើសន្និធិបំណុលត្រឹមដំណាច់ត្រីមាសទី៣ឆ្នាំ២០២៥....	២៤
Graph 2: Redemption Profile based on Debt Stock as of end-Q3 2025	24
ក្រាហ្វទី៣៖ ព្យាករណ៍ការទូទាត់សេវាបំណុលប្រចាំខែសម្រាប់ឆ្នាំ២០២៥-២០៣៩ /	២៥
Graph 3: Projections of Monthly Debt Service Payment for 2025-2039	25

ផ្នែកទី ១
សេចក្តីសង្ខេប

Part I
Executive Summary

ស្ថានភាពបំណុលសាធារណៈកម្ពុជា ត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២៥

Cambodia's Public Debt Situation as of End-Q3 2025

១. បំណុលសាធារណៈ

១.១ សន្និធិបំណុល

ដោយគិតទាំងបំណុលមរតក, ត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២៥ កម្ពុជាមានសន្និធិបំណុលសាធារណៈសរុបចំនួន **១២,៦២ ប៊ីលានដុល្លារអាមេរិក** ក្នុងនោះ៖ **៩៩%** ត្រូវនឹងប្រមាណ **១២,៤៩ ប៊ីលានដុល្លារអាមេរិក** ជាបំណុលសាធារណៈក្រៅប្រទេស (ក្របខ័ណ្ឌទ្វេភាគីប្រមាណ **៦០%** និងក្របខ័ណ្ឌពហុភាគីប្រមាណ **៤០%**) និង **១%** ត្រូវនឹងប្រមាណ **១៣៣,៤៩ លានដុល្លារអាមេរិក** ជាបំណុលសាធារណៈក្នុងប្រទេស។ សមាសភាគបំណុលសាធារណៈទាំងនេះ រួមមាន៖ **៤៦%** ជាដុល្លារអាមេរិក, **១៨%** ជាអេសដេអ៊ី, **១១%** ជាយេនជប៉ុន, **១០%** ជាយ៉ាន់ចិន, **៩%** ជាអឺរ៉ូ, និង **៦%** ទៀត ជាប្រភេទរូបិយវត្ថុជាតិ និងរូបិយប័ណ្ណផ្សេងៗ។

១.២ ការចុះកិច្ចព្រមព្រៀងឥណទាន

នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ នេះ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ជាមួយដៃគូអភិវឌ្ឍនានាសរុបចំនួន **១០០ លានដុល្លារអាមេរិក** សមមូលនឹង **៧២,៨៦ លានអេសដេអ៊ី**។ ជារួម, សរុបចាប់ពីត្រីមាសទី១ រហូតដល់ត្រីមាសទី៣ ឆ្នាំ២០២៥ នេះ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងឥណទានថ្មីជាមួយដៃគូអភិវឌ្ឍនានាសរុបចំនួន **២៩៧,៧៧ លានដុល្លារអាមេរិក** សមមូលនឹង **២១៦,៩៦ លានអេសដេអ៊ី** ស្មើនឹងប្រមាណ **១១%** នៃពិធានដែលច្បាប់អនុញ្ញាត (**២ ០០០ លានអេសដេអ៊ី**) ក្នុងនោះ ក្របខ័ណ្ឌទ្វេភាគី **១៧%** និងក្របខ័ណ្ឌពហុភាគី **៨៣%**។ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ការចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីក្នុងត្រីមាសទី១ រហូតដល់ត្រីមាសទី៣ ឆ្នាំ២០២៥ នេះ មានការថយចុះប្រមាណ **៧២%**។

ឥណទានទាំងនេះ សុទ្ធសឹងជាឥណទានដែលមានកម្រិតសម្បទានខ្ពស់ ដោយមានធាតុអំណោយជាមធ្យមប្រមាណ **៣៩,៩%**។ គោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះ គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទានក្នុងវិស័យអាទិភាព

I. Public Debt

1.1 Debt Stock

As of end Q3 2025, including the old debt, the Royal Government of Cambodia (RGC) has a total public debt stock of **USD 12.62 billion** in which **99%** or **USD 12.49 billion** is public external debt (comprising of **60%** from Bilateral Development Partners - DPs and **40%** from Multilateral DPs) and **1%** or **USD 133.49 million** is public domestic debt. The composition of the public debt stock is comprised of **USD 46%**, **SDR 18%**, **JPY 11%**, **CNY 10%**, **EUR 9%**, and local and other currencies **6%**.

1.2 Loan Signed

In Q3 2025, the RGC has signed new concessional loans with DPs in the total amount of **USD 100 million** equivalent to **SDR 72.86 million**. From Q1 to Q3 2025, total new loan signed with DPs is **USD 297.77 million** equivalent to **SDR 216.96 million**, accounting for **11%** of the ceiling permitted by Law (**SDR 2,000 million**) of which **17%** is signed with Bilateral DPs and **83%** is signed with Multilateral DPs. The loan signed from Q1 to Q3 2025 decreased by approximately **72%** compared to the same period last year.

Overall, all the loans are highly concessional with an average grant element of around **39.9%**. The purpose of these new signed loans is to finance public investment projects in the priority sectors that

របស់រាជរដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើន
រយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាព
ផលិតកម្ម។

១.៣ ការបោះផ្សាយលក់មូលបត្ររដ្ឋ

នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ នេះ រាជរដ្ឋាភិបាល បាន
បោះផ្សាយលក់មូលបត្ររដ្ឋ សរុបចំនួន **៤៨ ប៊ីលានរៀល** ត្រូវ
នឹងប្រមាណ **១១,៩៧ លានដុល្លារអាមេរិក** ។

ជារួម, សរុបចាប់ពីត្រីមាសទី១ រហូតដល់ត្រីមាសទី៣
ឆ្នាំ២០២៥ នេះ រាជរដ្ឋាភិបាលបានបោះផ្សាយលក់មូលបត្ររដ្ឋ
សរុបចំនួន **២០៨ ប៊ីលានរៀល** ត្រូវនឹងប្រមាណ **៥១,៨៧ លាន
ដុល្លារអាមេរិក** ត្រូវនឹងប្រមាណ **៤២%** នៃទំហំសរុបដែលច្បាប់
អនុញ្ញាត (**៥០០ ប៊ីលានរៀល**) ដើម្បីធ្វើហិរញ្ញប្បទានគាំទ្រ
គម្រោងវិនិយោគសាធារណៈ សំដៅលើកស្ទួយកំណើន និង
ផលិតភាពសេដ្ឋកិច្ច។

១.៤ ការដកសាច់ប្រាក់

នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ រាជរដ្ឋាភិបាលបានដកសាច់
ប្រាក់ពីឥណទានសម្បទាន ដែលបានចុះកិច្ចព្រមព្រៀងកន្លងមក
សរុបចំនួន **២០៦,៤១ លានដុល្លារអាមេរិក**។ ជារួម សរុបចាប់ពី
ត្រីមាសទី១ រហូតដល់ត្រីមាសទី៣ ឆ្នាំ២០២៥ រាជរដ្ឋាភិបាល
បានដកសាច់ប្រាក់ សរុបចំនួន **៥៩២,១៤ លាន ដុល្លារអាមេរិក**
ក្នុងនោះ៖ ក្របខ័ណ្ឌទ្វេភាគី មានប្រមាណ **៤៩%** និងក្របខ័ណ្ឌ
ពហុភាគីមានប្រមាណ **៥១%**។ សាច់ប្រាក់ទាំងនេះត្រូវបាន
ប្រើប្រាស់ជាក់ស្តែង ទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ **៨៧%** និង
វិស័យអាទិភាពចំពោះមុខផ្សេងទៀត (មិនមែនហេដ្ឋារចនា
សម្ព័ន្ធ) **១៣%**។

ដោយឡែក, បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ
ការដកសាច់ប្រាក់ជាក់ស្តែង នៅក្នុងត្រីមាសទី១ រហូតដល់
ត្រីមាសទី៣ ឆ្នាំ២០២៥ នេះ មានការថយចុះប្រមាណ **៣១%**។

support long-term sustainable economic growth and
increase economic productivity/production.

1.3 Government Securities Issuance

In Q3 2025, the RGC has issued government
securities in total amount of **KHR 48 billion** equivalent
to **USD 11.97 million**.

Overall, from Q1 to Q3 2025, the RGC has issued
government securities in total amount of **KHR 208
billion**, equivalent to **USD 51.87 million** accounting for
42% of the ceiling permitted by law (**KHR 500 billion**)
for financing supports to the public investments for
economic and productivity.

1.4 Disbursement

In Q3 2025, the RGC has disbursed **USD
206.41 million** from the existing concessional
loans. Overall, from Q1 to Q3 2025, the RGC has
disbursed **USD 592.14 million** from existing
concessional loans of which: **49%** is from
Bilateral DPs and **51%** is from Multilateral DPs.
87% of disbursed amount is used for
infrastructure and **13%** for other priority sectors
(non-infrastructure).

The actual disbursement from Q1 to Q3 2025
decreased by approximately **31%** compared to the
same period last year.

១.៥ ការទូទាត់សេវាបំណុល

នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ រាជរដ្ឋាភិបាលបានទូទាត់សេវាបំណុលសរុបចំនួន **២៦៦,១១ លានដុល្លារអាមេរិក**។ ជាមួយ, សរុបចាប់ពីត្រីមាសទី១ រហូតដល់ត្រីមាសទី៣ ឆ្នាំ២០២៥ រាជរដ្ឋាភិបាលបានទូទាត់សេវាបំណុលសរុបចំនួន **៥៦៣,០៧ លានដុល្លារអាមេរិក** រួមមាន៖ ១) ក្របខ័ណ្ឌបំណុលសាធារណៈក្រៅប្រទេសមានចំនួនប្រមាណ **៥២៥,០៧ លានដុល្លារអាមេរិក** ក្នុងនោះ៖ ប្រាក់ដើម **៤២១,២២ លានដុល្លារអាមេរិក** និងការប្រាក់និងកម្រៃផ្សេងៗ **១០៣,៨៥ លានដុល្លារអាមេរិក**, និង ២) ក្របខ័ណ្ឌបំណុលសាធារណៈក្នុងប្រទេស មានចំនួនប្រមាណ **៣៧,៩៨ លានដុល្លារអាមេរិក** ក្នុងនោះ៖ ប្រាក់ដើម **៣៣,៨១ លានដុល្លារអាមេរិក** និងការប្រាក់ **៤,១៨ លានដុល្លារអាមេរិក** ។

ដោយឡែក, បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅការទូទាត់សេវាបំណុលសរុបក្នុងត្រីមាសទី១ រហូតដល់ត្រីមាសទី៣ ឆ្នាំ២០២៥ នេះ មានកំណើនប្រមាណ **២១%**។

១.៦ សូចនាករបំណុលគន្លឹះៗ

ផ្អែកតាមលទ្ធផលបឋមនៃការវិភាគចីរភាពបំណុលតាមមូលដ្ឋានទិន្នន័យប៉ាន់ស្មានត្រីមាសទី៣ ឆ្នាំ២០២៥ បង្ហាញថាស្ថានភាពបំណុលសាធារណៈកម្ពុជា បន្តរក្សានូវ «**ចីរភាព**» និង «**ហានិភ័យកម្រិតទាប**» ដដែល ដោយរាល់សូចនាករបំណុលគន្លឹះៗទាំងអស់ សុទ្ធតែស្ថិតក្រោមអនុបាតគោល ក្នុងនោះអនុបាតតម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈសរុបធៀបនឹងផលស មានត្រឹមកម្រិត **១៨,៨%** ធៀបនឹងអនុបាតគោល **៥៥%** និងអនុបាតតម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈក្រៅប្រទេសធៀបនឹងផលស មានត្រឹមកម្រិត **១៨,៤%** ធៀបនឹងអនុបាតគោល **៤០%**។

២. ការផ្តល់ឥណទានរបស់រដ្ឋ

២.១ សន្និធិបំណុល

គិតត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២៥ សន្និធិបំណុលក្នុងក្របខ័ណ្ឌការផ្តល់ឥណទានរបស់រដ្ឋ សរុបចំនួន **២,៩៤ ប៊ីលានដុល្លារអាមេរិក**។

1.5 Debt Service Payment

In Q3 2025, the RGC has paid debt service in the amount of **USD 266.11 million**. Overall, from Q1 to Q3 2025, the RGC has paid debt service in the amount of **USD 563.07 million** as follows: 1) equivalent to **USD 525.07 million** is for public external debt which: principal **USD 421.22 million** and interest and other fees **USD 103.86 million** and 2) equivalent to **USD 37.98 million** for public domestic debt which: principal **USD 33.81 million** and interest **USD 4.18 million**.

The debt service payments from Q1 to Q3 2025 increased by approximately **21%** compared to the same period last year.

1.6 Debt Indicators

The preliminary results of the Q3 2025 Estimated Debt Sustainability Analysis (DSA) shows that Cambodia's public debt situation continues to remain "**sustainable**" and "**low risk**" of debt distress, with all key debt indicators below the thresholds, of which the Present Value of Total Public Debt to GDP, is at **18.8%** compared to the **55%** threshold and the Present Value of Public and Publicly Guaranteed External Debt to GDP, is at **18.4%** compared to the **40%** threshold.

II. Government Lending

2.1 Debt Stock

As of end Q3 2025, the debt stock of government lending accounts for **USD 2.94 billion**.

២.២ ការផ្តល់ឥណទាន

នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ នេះ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងផ្តល់ឥណទានថ្មី ជាមួយឥណទានិកសរុបចំនួន **៥០ លានដុល្លារអាមេរិក**។

ជារួម, សរុបចាប់ពីត្រីមាសទី១ រហូតដល់ត្រីមាសទី៣ ឆ្នាំ២០២៥ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងផ្តល់ឥណទាន ជាមួយឥណទានិកសរុបចំនួន **១៧២,០៤ លានដុល្លារអាមេរិក**។

ដោយឡែក, បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ការចុះកិច្ចព្រមព្រៀងផ្តល់ឥណទានថ្មីសរុបចាប់ពីត្រីមាសទី១ រហូតដល់ត្រីមាសទី៣ ឆ្នាំ២០២៥នេះ មានការថយចុះប្រមាណ **៦៧%**។

២.៣ ការដកសាច់ប្រាក់

នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ ឥណទានិកបានដកសាច់ប្រាក់ យកទៅប្រើប្រាស់ជាក់ស្តែងសរុបចំនួន **៨៦,៨០ លានដុល្លារអាមេរិក**។ ជារួម, សរុបចាប់ពីត្រីមាសទី១ រហូតដល់ត្រីមាសទី៣ ឆ្នាំ២០២៥ ការដកសាច់ប្រាក់ជាក់ស្តែងមានចំនួន **២២២,៣៣ លានដុល្លារអាមេរិក**។

ដោយឡែក, បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ការដកសាច់ប្រាក់ជាក់ស្តែងសរុបចាប់ពីត្រីមាសទី១ រហូតដល់ ត្រីមាសទី៣ ឆ្នាំ២០២៥ នេះ មានការថយចុះប្រមាណ **១០%**។

២.៤ ការប្រមូលសេវាបំណុល

នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ រាជរដ្ឋាភិបាលបានប្រមូល សេវាបំណុលសរុបចំនួន **៦១,១៦ លានដុល្លារអាមេរិក**។ ជារួម, សរុបចាប់ពីត្រីមាសទី១ រហូតដល់ត្រីមាសទី៣ ឆ្នាំ២០២៥ រាជ រដ្ឋាភិបាលបានប្រមូលសេវាបំណុលសរុបចំនួន **១៥៦,៧២ លាន ដុល្លារអាមេរិក** (ប្រាក់ដើមមានចំនួន **១១៩,០៤ លានដុល្លារ អាមេរិក** និងការប្រាក់និងកម្រៃផ្សេងៗមានចំនួន **៣៧,៣៥ លាន ដុល្លារអាមេរិក**) ពីឥណទានិកក្នុងវិស័យសាធារណៈនិងក្នុង វិស័យ ឯកជន។ ដោយឡែកបើធៀបនឹងរយៈពេលដូចគ្នាកាលពី ឆ្នាំទៅ ការប្រមូលសេវាបំណុលជាក់ស្តែងសរុបចាប់ពីត្រីមាសទី១ រហូតដល់ត្រីមាសទី៣ ឆ្នាំ២០២៥ នេះ មានការកើនឡើងប្រមាណ **៤៣%** ។

2.1 Direct Lending and On-lending

In Q3 2025, the RGC has signed new government lending and on-lending agreement with debtor in the total amount of **USD 50 million**.

Overall, from Q1 to Q3 2025, the RGC has signed government lending and on-lending agreement with debtor in total of **USD 172.04 million**.

The total signed government lending from Q1 to Q3 2025 decreased by approximately **67%** compared to the same period last year.

2.3 Disbursement

In Q3 2025, **USD 86.80 million** has been disbursed to debtors. Overall, from Q1 to Q3 2025, **USD 222.33 million** has been disbursed to debtors.

The actual disbursement from Q1 to Q3 2025 decreased by approximately **10%** compared to the same period last year.

2.4 Debt Service Collection

In Q3 2025, the RGC has collected debt service in the amount of **USD 61.16 million**. Overall, from Q1 to Q3 2025, the RGC has collected debt services in the amount of **USD 156.72 million** (principal **USD 119.04 million** and interest includes other fees **USD 37.35 million**) from public sector and private sector. The debt service collection from Q1 to Q3 2025 increased by approximately **43%** compared to the same period last year.

ស្ថានភាពបំណុលសាធារណៈ ត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២៥ / Public Debt Situation As of End-Q3-2025

ឯកតា៖ លានដុល្លារអាមេរិក / Unit: USD Million

បរិយាយ / Description	Q1 to Q3 2024	2024	Q1 to Q2 2025	Q3-2025	Q1 to Q3 2025	2025e
I. សន្និធិបំណុល / Debt Stock ⁽¹⁾	11,826.28	12,059.31	12,681.33	12,620.71	12,620.71	13,368.55
- ក្រៅប្រទេស / External	11,711.23	11,944.20	12,552.82	12,487.22	12,487.22	13,169.55
- ក្នុងប្រទេស / Domestic	115.05	115.11	128.50	133.49	133.49	199.00
II. ការចុះកិច្ចព្រមព្រៀងឥណទាន / Loan Signed	1,075.08	1,781.09	196.48	100.00	297.77	2,485.21
III. ការបោះផ្សាយលក់មូលបត្ររដ្ឋ / Government Securities Issuance	70.25	74.86	39.90	11.97	51.87	124.69
IV. ការដកសាច់ប្រាក់ / Disbursement	852.06	1,543.68	385.73	206.41	592.14	1,728.08
V. ការទូទាត់សេវាបំណុល / Debt Service Payment	467.18	559.17	296.95	266.11	563.06	667.93
1. ក្រៅប្រទេស / External ⁽²⁾	456.85	543.19	267.70	257.38	525.07	622.15
- ប្រាក់ដើម / Principal	354.55	419.14	212.30	208.92	421.22	502.74
- ការប្រាក់ និងកម្រៃផ្សេងៗ / Interest and Other Fees	102.30	124.05	55.40	48.46	103.86	119.41
2. ក្នុងប្រទេស / Domestic	10.33	15.98	29.25	8.73	37.98	45.79
- ប្រាក់ដើម / Principal	7.79	12.72	26.82	6.99	33.81	40.79
- ការប្រាក់ / Interest	2.54	3.27	2.44	1.74	4.18	5.00
សូចនាករ / Indicator ⁽³⁾	អនុបាតគោល/ Threshold					
1. តម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈសរុប / PV of Total Public Debt						
- ធៀបនឹង ផលស / to GDP	55	18.3				18.8
2. តម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈក្រៅប្រទេស / PV of Public and Publicly Guaranteed External Debt						
- ធៀបនឹង ផលស / to GDP	40	18.1				18.4
- ធៀបនឹង ការនាំចេញ / to Exports	180	26.9				26.4
3. សេវាបំណុលសាធារណៈក្រៅប្រទេស / Public and Publicly Guaranteed External Debt Service						
- ធៀបនឹង ការនាំចេញ / to Exports	15	1.7				1.9
- ធៀបនឹង ចំណូលថវិកាជាតិ / to Revenue	18	7.6				8.8

កំណត់សម្គាល់ / Technical Notes:


(1)- គិតបញ្ចូលទាំងសន្និធិបំណុលមរតក (ដែលបានដោះស្រាយរួច និងកំពុងចរចាដោះស្រាយ) / Including old debts (rescheduled and under negotiation).

(2)- គិតបញ្ចូលទាំងការទូទាត់សេវាបំណុលនៃបំណុលមរតកដែលបានដោះស្រាយរួច / Including rescheduled old debts.

(3)- តួលេខ ផលស គឺផ្អែកតាមតួលេខក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមឆ្នាំ ២០២៦-២០២៨ (ខែមេសា ឆ្នាំ២០២៥)

ស្ថានភាពបំណុលសាធារណៈ ត្រីមាសដំណាច់ត្រីមាសទី៣ ឆ្នាំ២០២៥ / Public Debt Situation as of End-Q3 2025

១. សន្និធិបំណុលសាធារណៈ គិតត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២៥ /
1. Public Debt Stock as of End-Q3 2025




៤. ការប្ដូរកិច្ចព្រមព្រៀងឥណទាន ត្រីមាសទី១ ដល់ទី៣ ឆ្នាំ២០២៥ /
4. Loan Signed in Q1-Q3 2025




៥. ការបោះផ្សាយលក់មូលបត្ររដ្ឋ ត្រីមាសទី១ ដល់ទី៣ ឆ្នាំ២០២៥ /
5. Government Securities Issuance in Q1-Q3 2025




២. សន្និធិបំណុលសាធារណៈតាមរូបិយប័ណ្ណ ត្រីមាសដំណាច់ត្រីមាសទី៣ ឆ្នាំ២០២៥ /
2. Public Debt Stock by Currency as of End-Q3 2025




៦. ការដកសាច់ប្រាក់ ត្រីមាសទី១ ដល់ទី៣ ឆ្នាំ២០២៥ /
6. Disbursement in Q1-Q3 2025



៣. សន្និធិបំណុលសាធារណៈសរុប / 3. Total of Public Debt Stock



៧. ការទូទាត់សេវាបំណុល ត្រីមាសទី១ ដល់ទី៣ ឆ្នាំ២០២៥ /
7. Debt Service Payment in Q1-Q3 2025



ផ្នែកទី ២
ព័ត៌មាន/ទិន្នន័យលម្អិត

Part II
Detailed Information/Data

ជំពូក ១
ព័ត៌មានទូទៅ

Chapter 1
General Information

ក- ពាក្យប្រែប្រួល / A- Acronyms and Abbreviations

ADB	Asian Development Bank	ធនាគារអភិវឌ្ឍន៍អាស៊ី
AIF	ASEAN Infrastructure Fund	មូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន
AIIB	Asian Infrastructure Investment Bank	ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី
CNY	Chinese Yuan Renminbi	យ៉ង់ចិន
EUR	Euro	អឺរ៉ូ
EIB	European Investment Bank	ធនាគារវិនិយោគអឺរ៉ុប
GDP	Gross Domestic Product	ផលសរុប - ផលិតផលក្នុងស្រុកសរុប
IFAD	International Fund for Agricultural Development	មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម
JPY	Japanese Yen	យេនជប៉ុន
KHR	Khmer Riel	រៀលខ្មែរ
KRW	Korean Won	វ៉ុនកូរ៉េ
NDF	Nordic Development Fund	មូលនិធិអភិវឌ្ឍន៍ណឺរីឌីក
OFID	OPEC Fund for International Development	មូលនិធិអូបេកសម្រាប់ការអភិវឌ្ឍអន្តរជាតិ
SDR	Special Drawing Rights	អេសធើអ៊ែ
THB	Thai Baht	បាតថៃ
USD	United States Dollar	ដុល្លារអាមេរិក
WB	World Bank	ធនាគារពិភពលោក

ខ- វិសាលភាព

ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈនេះ មានវិសាលភាពគ្របដណ្តប់លើទិន្នន័យស្តីពីបំណុលរបស់រដ្ឋប៉ុណ្ណោះរួមមាន៖ ១) បំណុលសាធារណៈក្រៅប្រទេស, ២) បំណុលសាធារណៈក្នុងប្រទេស, និង ៣) ការផ្តល់ឥណទានរបស់រដ្ឋ។ ព្រឹត្តិបត្រនេះ មិនមានវិសាលភាពគ្របដណ្តប់លើបំណុលរបស់វិស័យឯកជនទេ។

គ- ក្រុម និងចំណាត់ប្រភេទទិន្នន័យ

ទិន្នន័យក្នុងព្រឹត្តិបត្រនេះ ត្រូវបានបែងចែកជា ៥ ក្រុម គឺ៖ ១) សន្និធិបំណុល, ២) ការចុះកិច្ចព្រមព្រៀងឥណទាន, ៣) ការបោះផ្សាយលក់មូលបត្ររដ្ឋ ៤) ការដកសាច់ប្រាក់, និង ៥) សេវាបំណុល (ការទូទាត់ និងការប្រមូល)។ ទិន្នន័យទាំងនេះ ជាតម្លៃប្រាក់។

បន្ថែមលើនេះ ទិន្នន័យត្រូវបានចាត់ចំណាត់ប្រភេទទៅតាម៖ ១) ឥណទាយក/ឥណាយិក, ២) រូបិយប័ណ្ណ, និង ៣) វិស័យ។

B. Coverage

This public debt statistical bulletin covers only public debt data on: 1) Public External Debt, 2) Public Domestic Debt, and 3) Government Lending. This bulletin does not cover data on private debt.

C. Grouping and Classification

Data in this bulletin are grouped in 5 categories: 1) Debt Stock, 2) Loan Signed, 3) Government Securities Issuance 4) Disbursement, and 5) Debt Service (Payment and Collection), expressed in Face Value.

Furthermore, the data are classified by:

1) Creditor/Debtor, 2) Currency, and 3) Sector.

ឃ- ប្រភពទិន្នន័យ

ទិន្នន័យ សម្រាប់ប្រើជាមូលដ្ឋានក្នុងការរៀបចំព្រឹត្តិបត្រនេះមានប្រភពដូចខាងក្រោម៖

- ទិន្នន័យបំណុល៖ អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងគ្រប់គ្រងបំណុល នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
- ទិន្នន័យម៉ាក្រូសេដ្ឋកិច្ច៖ អគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
- ទិន្នន័យអត្រាប្តូរប្រាក់៖ ធនាគារជាតិនៃកម្ពុជា។

ង- ការប្តូររូបិយប័ណ្ណ

ការប្តូររូបិយប័ណ្ណ ត្រូវបានអនុវត្តតាមវិធីសាស្ត្រជាបទដ្ឋានបច្ចេកទេសអន្តរជាតិ ដូចខាងក្រោម៖

- សន្និធិបំណុល៖ គិតតាមអត្រាប្តូរប្រាក់ផ្លូវការនៅថ្ងៃចុងគ្រា។
- ការចុះកិច្ចព្រមព្រៀងឥណទាន៖ គិតតាមអត្រាប្តូរប្រាក់ផ្លូវការនៅចុងត្រីមាសនីមួយៗ។
- ការបោះផ្សាយលក់មូលបត្ររដ្ឋ៖ គិតតាមអត្រាប្តូរប្រាក់ផ្លូវការនៅចុងត្រីមាសនីមួយៗ។
- ការដកសាច់ប្រាក់៖ គិតតាមអត្រាប្តូរប្រាក់ផ្លូវការនៅថ្ងៃដកសាច់ប្រាក់ជាក់ស្តែង។
- សេវាបំណុល៖ គិតតាមអត្រាប្តូរប្រាក់ផ្លូវការនៅថ្ងៃទូទាត់/ប្រមូលសេវាបំណុលជាក់ស្តែង។
- ការព្យាករ៖ គិតតាមអត្រាប្តូរប្រាក់ផ្លូវការនៅចុងត្រីមាសនីមួយៗ។

ច- គោលនយោបាយក្នុងការកែតម្រូវទិន្នន័យ

តួលេខមួយចំនួននៅក្នុងព្រឹត្តិបត្រនេះ ត្រូវបានកែតម្រូវពីតួលេខ ដែលបានរាយការណ៍កន្លងមក ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយក៏អាចនឹងត្រូវកែតម្រូវនៅក្នុងការបោះផ្សាយលើកក្រោយផងដែរ។ តួលេខទាំងឡាយណាដែលមាន គូសបន្ទាត់ពីក្រោម បញ្ជាក់ថា ជាតួលេខដែលបានកែតម្រូវ។

D. Sources

The sources of data used for preparing this bulletin are as below:

- Debt data: General Department of International Cooperation and Debt Management, Ministry of Economy and Finance.
- Macro-economic data: General Department of Policy, Ministry of Economy and Finance.
- Exchange rates data: National Bank of Cambodia.

E. Currency Conversion

The international best practice approach has been applied for the currency conversion as follows:

- Debt Stock: converted by the official exchange rates at end-period.
- Loan signed: converted by the official exchange rates at end of each quarter.
- Government Securities Issuance: converted by the official exchange rates at end of each quarter.
- Disbursement: converted by the official exchange rates on actual disbursement date.
- Debt Service: converted by the official exchange rates on actual debt service payment collection date.
- Projections: converted by the official exchange rates at end of each quarter.

F. Revision Policy

Some figures in this bulletin have been revised from the figures previously reported by the Ministry of Economy and Finance and might also be revised in the next edition. The figures with underline are the revised figures.

ឆ- ការបោះផ្សាយ

ការបោះផ្សាយព្រឹត្តិបត្រនេះ ធ្វើឡើងរៀងរាល់ត្រីមាសក្នុងរយៈពេលមិនលើសពី ២ខែ បន្ទាប់ពីដំណាច់ត្រីមាសនីមួយៗ។

៧- និយមន័យ

និយមន័យនៃពាក្យសព្ទគន្លឹះៗ ដែលប្រើប្រាស់ក្នុងព្រឹត្តិបត្រនេះ មានដូចខាងក្រោម៖

- **បំណុលសាធារណៈក្រៅប្រទេស៖** សំដៅដល់បំណុលក្រៅប្រទេសរបស់រដ្ឋដែលកើតឡើងស្របតាមច្បាប់អនុញ្ញាតដោយគិតបញ្ចូលទាំងបំណុលដែលមានការធានាពីរដ្ឋ។ ក្នុងបរិការណ៍កម្ពុជាបច្ចុប្បន្ន បំណុលនេះ មានតែការខ្ចីឥណទានសម្បទាន ពីដៃគូអភិវឌ្ឍន៍ទ្វេភាគី និងពហុភាគីក្រៅប្រទេសប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក្តី ទៅថ្ងៃមុខ បំណុលនេះ អាចនឹងរួមបញ្ចូលផងដែរនូវឧបករណ៍បំណុលផ្សេងទៀតដូចជាមូលបត្ររដ្ឋនៅក្រៅប្រទេសជាដើម ក្នុងករណីរាជរដ្ឋាភិបាលសម្រេចធ្វើការបោះផ្សាយ។

- **បំណុលសាធារណៈក្នុងប្រទេស៖** សំដៅដល់បំណុលក្នុងប្រទេសរបស់រដ្ឋ ដែលកើតឡើងស្របតាមច្បាប់អនុញ្ញាតដោយគិតបញ្ចូលនូវបំណុលដែលមានការធានាពីរដ្ឋ។

- **ការផ្តល់ឥណទានរបស់រដ្ឋ៖** សំដៅដល់ការឱ្យប្រាក់ខ្ចីដល់គ្រឹះស្ថានសាធារណៈរដ្ឋបាល, សហគ្រាសសាធារណៈ, ក្រុមហ៊ុនចម្រុះ ដែលរដ្ឋមានភាគកម្មសាធារណៈជាចំនួនភាគតិច, និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្នុងគោលដៅជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ការផ្តល់ឥណទានរបស់រដ្ឋមាន ២ទម្រង់ រួមមាន៖ ការផ្តល់ឥណទានផ្ទាល់ ដោយប្រើថវិការដ្ឋ និងការផ្តល់ឥណទានបន្តដោយប្រើហិរញ្ញប្បទានដែលរដ្ឋខ្ចីពីគេ។

- **ការដកសាច់ប្រាក់៖** សំដៅដល់សាច់ប្រាក់ ដែលឥណទាយកបានអនុញ្ញាតឱ្យឥណាយិកដកយកមកប្រើប្រាស់ជាក់ស្តែងក្នុងការអនុវត្តគម្រោង/កម្មវិធី ។

- **សេវាបំណុល៖** សំដៅដល់ការទូទាត់ប្រាក់ដើម ការប្រាក់ និងកម្រៃពាក់ព័ន្ធផ្សេងទៀត នៃកាតព្វកិច្ចបំណុល។

G. Frequency and Time Lag

The bulletin will be published on a quarterly basis within time lag of 2 months.

H. Definitions

Terminologies used in this bulletin are defined as follows:

- **Public External Debt:** refers to the external debt of the central government incurred under the applicable laws including publicly guaranteed debt. In Cambodia's current context, the public external debt comprises only concessional loans from bilateral and multilateral external development partners. However, this debt, in the future, would also include other instruments such as international bonds in case of issuance decided by the RGC.

- **Public Domestic Debt:** refers to the internal debt of the central government incurred under the applicable laws including publicly guaranteed debt.

- **Government Lending:** refers to the credits provided by the government to state-owned enterprises, public institutions, state minority-owned companies, and banking and financial institutions for the purpose of supporting socio-economic development. Government Lending is categorized into 2 forms which are: Direct lending that provides credit using government budget and On-lending that provides credit using financing from government's borrowing.

- **Disbursement:** refers to proceeds or cash a creditor agreed with a debtor on the withdrawal for actual expenses in implementing a project/program.

- **Debt Service:** refers to the payment of principal, interest, and other related fees of debt obligation.

- **សន្និធិបំណុល:** សំដៅដល់ទំហំបំណុលជាក់ស្តែងដែល ឥណទានមិនទាន់ទូទាត់ជូនឥណទាយក។ ជាទូទៅ, សន្និធិបំណុល ស្មើនឹងការបោះផ្សាយលក់មូលបត្ររដ្ឋ ឬក៏នឹងការដកសាច់ប្រាក់សរុប ដកឱ្យ: ការបង្វែរសាច់ប្រាក់ទៅឥណទាយក និងការទូទាត់ប្រាក់ដើមសរុប។ ជាករណីពិសេសសម្រាប់កម្ពុជា សន្និធិបំណុលសាធារណៈក្រៅប្រទេស ស្មើនឹង: ការដកសាច់ប្រាក់សរុប ដកឱ្យការបង្វែរ សាច់ប្រាក់ទៅដៃគូអភិវឌ្ឍវិញ, ការទូទាត់ប្រាក់ដើមសរុប, និងបំណុលដែលបានលុបដោយដៃគូអភិវឌ្ឍ ឬក៏នឹង បំណុលមរតកដែលបានចរចាដោះស្រាយរួចហើយកំពុងសង និងបំណុលមរតកដែលកំពុងចរចាដោះស្រាយ។

- **បំណុលមរតក:** សំដៅដល់បំណុលដែលបន្ទុកដោយរដ្ឋាភិបាលជំនាន់មុន។ ក្នុងបរិការណ៍កម្ពុជា បំណុលមរតក គឺជាបំណុលដែលបានកើតឡើងមុនឆ្នាំ១៩៩៣។ ភាគច្រើននៃបំណុលទាំងនេះ ត្រូវបានចរចាដោះស្រាយជាមួយដៃគូរងរាល់ហើយ ក្នុងនោះ មួយចំនួនត្រូវបានទូទាត់សងរួចរាល់ជាស្ថាពរ និងមួយចំនួនកំពុងត្រូវបានទូទាត់តាមកម្មវិធីសងក្នុងកិច្ចព្រមព្រៀង។ ដោយឡែក ចំពោះបំណុលមរតកដែលនៅសេសសល់ បច្ចុប្បន្នរាជរដ្ឋាភិបាលបាន និងកំពុងខិតខំបន្តដោះស្រាយជាមួយដៃគូឱ្យបានជ្រះស្រឡះ។

- **ឥណទាយក:** សំដៅដល់អ្នកផ្តល់ឥណទាន។ ក្នុងបរិការណ៍បច្ចុប្បន្នរបស់កម្ពុជា ឥណទាយកអាចជាដៃគូអភិវឌ្ឍទ្វេភាគី និងពហុភាគី ដែលផ្តល់ឥណទានឱ្យរដ្ឋខ្ចី ឬអាចជារាជរដ្ឋាភិបាល ក្នុងករណីរដ្ឋជាអ្នកផ្តល់ឥណទាន ឬអ្នកកាន់កាប់មូលបត្ររដ្ឋ។

- **ឥណទាយិក:** សំដៅដល់អ្នកទទួលបានឥណទាន។ ក្នុងបរិការណ៍បច្ចុប្បន្នរបស់កម្ពុជា ឥណទាយិកអាចជារាជរដ្ឋាភិបាល ក្នុងក្របខ័ណ្ឌនៃការខ្ចីប្រាក់ពីគេ ឬអាចជាគ្រឹះស្ថានសាធារណៈរដ្ឋបាល, សហគ្រាសសាធារណៈ, ក្រុមហ៊ុនចម្រុះ ដែលរដ្ឋមានភាគកម្មសាធារណៈជាចំនួនភាគតិច, និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្នុងក្របខ័ណ្ឌនៃការផ្តល់ឥណទានរបស់រដ្ឋ។

- **Debt Stock:** refers to actual amount of unpaid debt that the debtor has to pay to the creditor. Commonly, debt stock equals to the sum of total issuance and total disbursements minus: refund to creditors and total repaid principal. Uniquely, the public external debt stock for Cambodia equals: total disbursement minus refund to creditors, total repaid principal, and cancelled debt by creditors plus rescheduled and under negotiated old debt.

- **Old Debt:** refers to legacy debt inherited from the previous governments. In Cambodia's context, old debt refers to ones incurred before 1993. Most old debt have been already resolved with partners; some of them were fully paid back while some others have been being repaid based on the rescheduling agreements. Concerning the remaining old debt, the RGC has been making the effort to find clear-cut resolutions with partners.

- **Creditor:** refers to entity that provide loans. In Cambodia's context, creditor can be Bilateral and Multilateral Developing Partners who provide loan to the government, or can be the government in case of government lending or securities holders/bond holders.

- **Debtor:** refers to entity that obtain loans. In Cambodia's context, debtors can be the government under the external borrowing, or state-owned enterprises, public institutions, state minority-owned companies, and banking and financial institutions in case of the government lending.

- **តម្លៃបច្ចុប្បន្ននៃបំណុល៖** សំដៅដល់ទំហំសន្និធិបំណុល ក្រោយដកតម្លៃអប្បហារ (កម្ពុជាប្រើប្រាស់អត្រាអប្បហាររួម ៥ ភាគរយ តាមបទដ្ឋានបច្ចេកទេសរបស់ IMF)។ តាមបទដ្ឋានបច្ចេកទេសអន្តរជាតិ ក្នុងការគណនាអនុបាតបំណុល សម្រាប់ក្រុមប្រទេសដែលនៅទទួលបានឥណទានសម្បទាន គេមិនប្រើតម្លៃប្រាក់នៃបំណុលទេ គឺគេប្រើតម្លៃបច្ចុប្បន្ននៃបំណុល។ ចំពោះ កម្ពុជាក៏ដូចគ្នាដែរ គឺត្រូវប្រើតម្លៃបច្ចុប្បន្ននៃបំណុលព្រោះថា ឥណទានដែលរដ្ឋខ្ចីពីក្រៅប្រទេសទាំងអស់ សុទ្ធសឹងជាឥណទានដែលមានកម្រិតសម្បទាន ឬលក្ខខណ្ឌអនុគ្រោះខ្ពស់។

- **ធាតុអំណោយ៖** សំដៅដល់ផលធៀបរវាង៖ ១) ផលដកនៃតម្លៃប្រាក់របស់ឥណទាន និងតម្លៃបច្ចុប្បន្ននៃការទូទាត់សេវាបំណុល, និង ២) តម្លៃប្រាក់របស់ឥណទាន។ ធាតុអំណោយ ត្រូវបានប្រើប្រាស់ជាមូលដ្ឋានក្នុងការវាស់ស្ទង់កម្រិតសម្បទាននៃឥណទាន។

- **ឥណទានសម្បទាន៖** សំដៅដល់ឥណទានដែលមានលក្ខខណ្ឌអនុគ្រោះខ្ពស់ជាងលក្ខខណ្ឌទីផ្សារ ឬ លក្ខខណ្ឌឥណទានពាណិជ្ជកម្ម។

- **ក្លិបប៉ារីស៖** សំដៅដល់ក្រុមឥណទាយក ដែលបង្កើតឡើង ក្នុងគោលបំណងផ្តល់ ការអនុគ្រោះបំណុលដល់ឥណាយិក ដែលពុំមានលទ្ធភាពក្នុងការទូទាត់សងបំណុល។ បច្ចុប្បន្ន ក្លិបប៉ារីសមានសមាជិកអចិន្ត្រៃយ៍ចំនួន ២២ ប្រទេស រួមមាន៖ អូស្ត្រាលី, អូទ្រីស, ប៊ែលហ្ស៊ិក, ប្រេស៊ីល, កាណាដា, ដាណឺម៉ាក, ហ្វាំងឡង់, បារាំង, អាល្លឺម៉ង់, អៀរឡង់, អ៊ីស្រាអែល, អ៊ីតាលី, ជប៉ុន, សាធារណៈរដ្ឋកូរ៉េ, ហូឡង់, ន័រវែស, សហព័ន្ធរុស្ស៊ី, អេស៉្បាញ, ស៊ុយអែត, ស្វីស, ចក្រភពអង់គ្លេស, និង សហរដ្ឋអាមេរិក។

- **ឥណប្រតិទាន៖** សំដៅដល់រយៈពេលខ្លី ដោយគិតចាប់ពីពេលដែលកិច្ចព្រមព្រៀងឥណទាន ចូលជាធរមាន រហូតដល់បំណុលត្រូវបានសងអស់។ ឥណប្រតិទាន ស្មើនឹងរយៈពេលអនុគ្រោះ បូកនឹងរយៈពេលសងដើម។

- **Present Value (PV) of Debt:** refers to the discounted debt stock (Cambodia uses IMF's unified discount rate at 5 percent). According to international best practices, for countries which are still eligible for concessional loans, debt ratios are calculated by using the PV of debt instead of the Face Value. This approach is also applied in Cambodia since all external loans are highly concessional.

- **Grant Element:** refers to the proportion between 1) the difference between the Face Value of the loan and the PV of future debt service payments, and 2) the Face Value of the loan. Grant Element is used to measure the concessionality of a loan.

- **Concessional Loan:** refers to loan that has more favorable terms than market/commercial loan.

- **Paris Club:** is a group of creditor countries aiming at addressing debt issues for debtor countries experiencing debt repayment difficulties. At present, the Paris Club is comprised of 22 permanent country members including: Australia, Austria, Belgium, Brazil, Canada, Denmark, Finland, France, Germany, Ireland, Israel, Italy, Japan, Republic of Korea, Netherlands, Norway, Russian Federation, Spain, Sweden, Switzerland, UK, and USA.

- **Maturity:** refers to the period from the date of signature of the loan to the last payment of the principal. Maturity is the sum of grace period and repayment period.

- **រយៈពេលអនុគ្រោះ៖** សំដៅដល់រយៈពេលចន្លោះពីពេលដែលកិច្ចព្រមព្រៀងឥណទាន ឬកិច្ចព្រមព្រៀងស្តីពីការផ្តល់ឥណទានចូលជាធរមាន រហូតដល់ពេលត្រូវសងប្រាក់ដើមដំបូង ដោយក្នុងរយៈពេលនោះ មានតែការប្រាក់ និងកម្រៃផ្សេងៗប៉ុណ្ណោះ ដែលត្រូវទូទាត់។

- **រយៈពេលមធ្យមដល់ឥណប្រតិទាន៖** សំដៅដល់រយៈពេលមធ្យមនៃការទូទាត់ប្រាក់ដើម គិតពីរយៈពេល ជាក់លាក់ណាមួយ រហូតដល់ឥណប្រតិទាន។

- **Grace Period:** refers to the period from the loan effective date to the first repayment of principal and only interest and other fees is charged during this period.

- **Average Time to Maturity (ATM):** refers to the weighted average time of principal repayments in the portfolio, starting from a specific period to the maturity.

ជំពូក ២
តារាងស្ថិតិ

Chapter 2
Statistical Tables

អត្រាប្តូរប្រាក់ / Exchange Rates
ធៀបនឹងដុល្លារអាមេរិក / Other Currencies vs. USD

រូបិយប័ណ្ណ / Currency	30-09-2024	31-12-2024	30-06-2025	30-09-2025
KHR	4,061	4,025	4,010	4,010
CNY	6.977663	7.265343	7.135231	7.084806
EUR	0.893018	0.955376	0.849486	0.848587
JPY	142.391304	157.134492	143.650367	147.834101
KRW	1,307.890499	1,466.302368	1,347.899160	1,392.361111
SDR	0.735089	0.762961	0.724284	0.728627
THB	32.230159	33.966245	32.469636	32.080000

សូចនាករថ្លៃ និងហានិភ័យបំណុល / Cost - Debt Risk Indicators

សូចនាករថ្លៃ និងហានិភ័យ Cost - Risk Indicators	សូចនាករ / Indicators	Q3 2024	2024	Q2 2025	Q3 2025
ថ្លៃដើមហិរញ្ញប្បទាន Cost of Debt	មធ្យមទម្ងន់អត្រាការប្រាក់ / Weighted Average Interest Rate	1.18%	1.17%	1.16%	1.15%
	បន្ទុកការប្រាក់ធៀបនឹង ផសស (%) / Interest payment as percent of GDP (%)	0.11%	0.27%	0.03%	0.10%
ហានិភ័យបុនហិរញ្ញប្បទាន Refinancing Risk	រយៈពេលមធ្យមដល់ឥណ្ឌាប្រតិទាន (ឆ្នាំ) / Average Time to Maturity - ATM (Year)	10.85	9.97	10.38	10.61
	បំណុលដែលត្រូវទូទាត់នៅឆ្នាំបន្ទាប់ (% នៃសរុប) / Debt Maturing in 1 Year (% of total)	4.59%	4.61%	4.45%	4.99%
	បំណុលដែលត្រូវទូទាត់នៅឆ្នាំបន្ទាប់ (% នៃ ផសស) / Debt Maturing in 1 Year (% of GDP)	1.15%	1.18%	1.11%	1.25%
ហានិភ័យអត្រាការប្រាក់ Interest Rate Risk	រយៈពេលមធ្យមនៃការប្រែប្រួលអត្រាការប្រាក់ (ឆ្នាំ) / Average Time to Refixing - ATR (Year)	10.71	9.83	10.22	10.45
	សមាសភាគបំណុលសាធារណៈដែលត្រូវផ្លាស់ប្តូរ អត្រាការប្រាក់នៅឆ្នាំបន្ទាប់ (% នៃសរុប) / Debt re-fixing in 1 year (% of total)	5.44%	5.63%	5.51%	6.06%
	សមាសភាគបំណុលសាធារណៈជាប្រភេទការប្រាក់ថេរ (% នៃសរុប) / Fixed rate debt (% of total)	99.00%	98.93%	98.82%	98.81%
ហានិភ័យរូបិយប័ណ្ណ FX Risk	សមាសភាគបំណុលសាធារណៈជារូបិយប័ណ្ណបរទេស (% នៃសរុប) / Foreign Currency Debt (% of total)	99.02%	99.04%	98.99%	98.94%

កំណត់សម្គាល់ / Technical Notes:

- គណនាផ្អែកលើសន្និធិបំណុលគិតត្រឹមចុងគ្រា / Calculation based on outstanding stock as of end of each period

បំណុលសាធារណៈក្រៅប្រទេស

Public External Debt

តារាងទី៣ / Table 3:

សន្តិធិបំណុល / Debt Stock

ឯកតា៖ លានដុល្លារអាមេរិក / Unit: USD Million

បរិយាយ / Description	Q3-2024	2024	Q2-2025	Q3-2025
ក. តាមឥណទាយក / A. By Creditor	11,711.23	11,944.20	12,552.82	12,487.22
I. ទ្វេភាគី / Bilateral	7,451.47	7,358.89	7,689.59	7,554.09
1. សមាជិកក្លឹបប៉ារីស / Paris Club	2,694.79	2,568.58	2,914.04	2,908.55
- បារាំង / France	658.76	638.20	739.50	743.83
- អាល្លឺម៉ង់ / Germany	6.93	14.94	16.34	22.27
- ជប៉ុន / Japan	1,359.31	1,248.86	1,399.15	1,387.79
- សាធារណរដ្ឋកូរ៉េ / Republic of Korea	669.79	666.59	759.06	754.67
- ផ្សេងទៀត / Others	-	-	-	-
2. មិនមែនសមាជិកក្លឹបប៉ារីស / Non-Paris Club	4,127.67	4,161.88	4,146.30	4,016.53
- ចិន / China	4,053.72	4,091.93	4,077.79	3,949.99
- ឥណ្ឌា / India	7.10	7.10	6.60	5.88
- ថៃ / Thailand	58.53	54.53	54.63	54.42
- វៀតណាម / Vietnam	8.33	8.33	7.29	6.25
3. បំណុលមរតក / Old Debt	629.01	628.42	629.24	629.01
- ដែលបានដោះស្រាយរួច / Rescheduled	8.96	8.38	9.19	8.96
- ដែលកំពុងចរចាដោះស្រាយ / Under Negotiation	620.05	620.05	620.05	620.05
II. ពហុភាគី / Multilateral	4,259.75	4,585.32	4,863.23	4,933.13
- ធនាគារអភិវឌ្ឍន៍អាស៊ី / ADB	2,490.23	2,566.21	2,655.65	2,679.30
- មូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន / AIF	10.15	10.20	11.56	12.63
- ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី / AIIB	53.88	53.90	68.45	68.45
- ធនាគារវិនិយោគអឺរ៉ុប / EIB	107.50	107.50	116.82	140.38
- មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម / IFAD	165.13	167.37	174.34	178.72
- មូលនិធិអភិវឌ្ឍន៍នៃឌីអិល / NDF	8.09	7.37	8.07	8.08
- មូលនិធិអភិវឌ្ឍន៍សម្រាប់ការអភិវឌ្ឍអន្តរជាតិ / OFID	14.60	14.37	12.95	11.77
- ធនាគារពិភពលោក / WB	1,410.17	1,658.40	1,815.38	1,833.80
- ផ្សេងទៀត / Others	-	-	-	-
ខ. តាមរូបិយប័ណ្ណ / B. By Currency	11,711.23	11,944.20	12,552.82	12,487.22
- CNY	1,288.92	1,261.85	1,282.36	1,248.36
- EUR	919.15	903.62	1,052.09	1,095.50
- JPY	1,359.31	1,248.86	1,399.15	1,387.79
- KRW	619.79	566.59	659.06	654.67
- SDR	2,186.27	2,134.25	2,275.74	2,255.91
- THB	58.53	54.53	54.63	54.42
- USD	5,279.25	5,774.51	5,829.80	5,790.58

ការចុះកិច្ចព្រមព្រៀងឥណទាន / Loan Signed

ឯកតា៖ លានដុល្លារអាមេរិក / Unit: USD Million

បរិយាយ / Description	Q1 to Q3 2024	2024	Q1-Q2 2025	Q3-2025	Q1 to Q3 2025
ពិធានប្រចាំឆ្នាំ / Annual Ceiling (SDR)	1,700.00	1,700.00	2,000.00	2,000.00	2,000.00
ការខ្ចី / Borrowing (SDR)	790.28	1,358.90	142.31	72.86	216.96
ការខ្ចីធៀបនឹងពិធានប្រចាំឆ្នាំ / Borrowing to Annual Ceiling	46%	80%	7%	4%	11%
ក. តាមឥណទាយក / A. By Creditor	1,075.08	1,781.09	196.48	100.00	297.77
I. ទ្វេភាគី / Bilateral	415.44	692.64	-	50.00	50.00
1. សមាជិកក្លឹបប៉ារីស / Paris Club	415.44	692.64	-	50.00	50.00
- បារាំង / France	27.99	205.15	-	-	-
- ជប៉ុន / Japan	262.55	237.92	-	-	-
- សាធារណរដ្ឋកូរ៉េ / Republic of Korea	124.90	249.57	-	50.00	50.00
- ផ្សេងទៀត / Others	-	-	-	-	-
2. មិនមែនសមាជិកក្លឹបប៉ារីស / Non-Paris Club	-	-	-	-	-
- ផ្សេងទៀត / Others	-	-	-	-	-
II. ពហុភាគី / Multilateral	659.64	1,088.45	196.48	50.00	247.77
- ធនាគារអភិវឌ្ឍន៍អាស៊ី / ADB	90.00	388.69	-	50.00	50.00
- ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី / AIIB	-	-	181.48	-	182.77
- ធនាគារវិនិយោគអឺរ៉ុប / EIB	-	62.80	-	-	-
- មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម / IFAD	5.00	5.00	15.00	-	15.00
- ធនាគារពិភពលោក / WB	564.64	631.96	-	-	-
ខ. តាមរូបិយប័ណ្ណ / B. By Currency	1,075.08	1,781.09	196.48	100.00	297.77
- CNY	-	-	181.48	-	182.77
- EUR	27.99	267.96	-	-	-
- JPY	262.55	237.92	-	-	-
- KRW	124.90	199.57	-	-	-
- SDR	320.64	387.96	-	-	-
- USD	339.00	687.69	15.00	100.00	115.00
គ. តាមវិស័យ / C. By Sector	1,075.08	1,781.09	196.48	100.00	297.77
I. ហេដ្ឋារចនាសម្ព័ន្ធ / Infrastructure	542.92	945.93	79.82	-	80.38
- ថាមពល / Energy	56.10	50.84	-	-	-
- ធារាសាស្ត្រ / Irrigation	-	256.85	79.82	-	80.38
- ដឹកជញ្ជូន / Transport	219.05	198.78	-	-	-
- ផ្គត់ផ្គង់ទឹកស្អាត / Water Supply	239.78	318.04	-	-	-
- ផ្សេងទៀត / Other Infrastructures	27.99	121.42	-	-	-
II. មិនមែនហេដ្ឋារចនាសម្ព័ន្ធ / Non-infrastructure	532.16	835.16	116.66	100.00	217.38
- កសិកម្ម / Agriculture	-	62.80	101.66	-	102.38
- អប់រំ / Education	102.98	258.25	-	-	-
- សុខាភិបាល / Health	148.21	134.31	-	-	-
- អាទិភាពផ្សេងទៀត / Other Priorities	280.97	379.80	15.00	100.00	115.00

តារាងទី៥ / Table 5:

ការដកសាច់ប្រាក់ / Disbursement

ឯកតា: លានដុល្លារអាមេរិក / Unit: USD Million

បរិយាយ / Description	Q1 to Q3 2024	2024	Q1-Q2 2025	Q3-2025	Q1 to Q3 2025
ក. តាមឥណទាយក / A. By Creditor	852.06	1,543.68	385.73	206.41	592.14
I. ទ្វេភាគី / Bilateral	519.11	758.99	201.13	86.39	287.52
1. សមាជិកក្លឹបប៉ារីស / Paris Club	359.76	488.71	121.47	69.50	190.98
- បារាំង / France	127.48	152.81	27.97	4.50	32.47
- អាល្លឺម៉ង់ / Germany	1.06	9.54	0.31	5.87	6.19
- ជប៉ុន / Japan	124.91	152.27	48.60	41.49	90.10
- សាធារណរដ្ឋកូរ៉េ / Republic of Korea	106.31	174.09	44.59	17.63	62.22
- ផ្សេងទៀត / Others	-	-	-	-	-
2. មិនមែនសមាជិកក្លឹបប៉ារីស / Non-Paris Club	159.35	270.27	79.65	16.89	96.54
- ចិន / China	154.30	264.84	79.40	16.76	96.17
- ឥណ្ឌា / India	0.33	0.33	0.21	-	0.21
- ថៃ / Thailand	4.72	5.10	0.04	0.12	0.16
- ផ្សេងទៀត / Others	-	-	-	-	-
II. ពហុភាគី / Multilateral	332.95	784.69	184.60	120.02	304.62
- ធនាគារអភិវឌ្ឍន៍អាស៊ី / ADB	180.16	316.39	68.20	51.61	119.81
- មូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន / AIF	0.15	0.20	1.37	1.07	2.44
- ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី / AIIB	20.28	20.30	14.55	-	14.55
- ធនាគារវិនិយោគអឺរ៉ុប / EIB	3.31	8.85	-	23.46	23.46
- មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម / IFAD	22.45	27.93	4.99	5.31	10.29
- ធនាគារពិភពលោក / WB	106.60	411.03	95.50	38.58	134.08
- ផ្សេងទៀត / Others	-	-	-	-	-
ខ. តាមវិស័យ / B. By Sector	852.06	1,543.68	385.73	206.41	592.14
I. ហេដ្ឋារចនាសម្ព័ន្ធ / Infrastructure	708.20	993.74	336.52	179.77	516.28
- ថាមពល / Energy	94.19	98.14	13.40	5.18	18.58
- ធារាសាស្ត្រ / Irrigation	78.13	92.09	80.79	21.28	102.07
- ដឹកជញ្ជូន / Transport	299.44	434.70	157.09	88.58	245.68
- ផ្គត់ផ្គង់ទឹកស្អាត / Water Supply	127.25	172.68	19.99	11.67	31.66
- ផ្សេងទៀត / Other Infrastructures	109.19	196.13	65.25	53.05	118.30
II. មិនមែនហេដ្ឋារចនាសម្ព័ន្ធ / Non-infrastructure	143.86	549.94	49.21	26.65	75.85
- កសិកម្ម / Agriculture	4.18	7.62	2.45	2.47	4.92
- សុខាភិបាល / Health	46.00	64.21	28.63	9.09	37.72
- អប់រំ / Education	15.21	17.73	7.49	2.80	10.29
- អាទិភាពផ្សេងទៀត / Other Priorities	78.48	460.37	10.63	12.29	22.92

តារាងទី៦ / Table 6:

ការទូទាត់សេវាបំណុល / Debt Service Payment

ឯកតា៖ លានដុល្លារអាមេរិក / Unit: USD Million

ឥណទាយក / Creditor	Q1 to Q3 2024		2024		Q1 to Q2 2025		Q3-2025		Q1 to Q3 2025	
	P	I	P	I	P	I	P	I	P	I
I. ទ្វេភាគី / Bilateral	261.61	71.74	302.52	83.36	149.66	33.73	171.90	37.12	321.56	70.85
1. សមាជិកក្លឹបប៉ារីស / Paris Club	21.91	3.63	40.11	7.15	28.58	4.09	15.46	0.53	44.03	4.62
- បារាំង / France	6.08	2.27	10.24	4.97	6.95	3.17	1.02	0.04	7.97	3.21
- អាល្លឺម៉ង់ / Germany	-	0.06	-	0.13	0.78	0.10	-	-	0.78	0.10
- ជប៉ុន / Japan	11.67	0.73	22.09	1.13	17.15	0.32	13.54	0.43	30.69	0.75
- សាធារណរដ្ឋកូរ៉េ / Republic of Korea	4.16	0.56	7.78	0.93	3.70	0.49	0.89	0.06	4.59	0.56
2. មិនមែនសមាជិកក្លឹបប៉ារីស / Non-Paris Club	239.30	67.94	262.01	75.98	120.88	29.53	156.20	36.53	277.09	66.07
- ចិន / China	232.02	67.07	253.29	74.79	116.75	28.99	153.43	36.31	270.18	65.30
- ឥណ្ឌា / India	1.43	0.08	1.43	0.14	0.71	0.06	0.71	0.01	1.43	0.07
- ថៃ / Thailand	3.77	0.65	5.21	0.90	2.38	0.41	1.01	0.16	3.39	0.58
- វៀតណាម / Vietnam	2.08	0.15	2.08	0.15	1.04	0.06	1.04	0.05	2.08	0.12
3. បំណុលមរតកដែលបានដោះស្រាយរួច / Rescheduled Old Debt	0.40	0.17	0.40	0.23	0.20	0.11	0.24	0.06	0.44	0.17
II. ពហុភាគី / Multilateral	92.93	30.56	116.62	40.69	62.63	21.67	37.02	11.33	99.66	33.01
- ធនាគារអភិវឌ្ឍន៍អាស៊ី / ADB	62.83	19.12	78.52	25.03	39.40	12.87	20.71	5.75	60.11	18.62
- មូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន / AIF	-	0.05	-	0.10	-	0.05	-	-	-	0.05
- ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី / AIIB	-	2.78	-	2.85	-	1.47	-	1.96	-	3.43
- ធនាគារវិនិយោគអឺរ៉ុប / EIB	-	1.04	-	2.13	0.67	1.02	-	-	0.67	1.02
- មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម / IFAD	1.08	0.76	1.90	1.31	1.36	0.82	0.54	0.15	1.90	0.97
- មូលនិធិអភិវឌ្ឍន៍និរន្តរ៍ / NDF	0.20	0.03	0.40	0.06	0.21	0.03	-	-	0.21	0.03
- មូលនិធិអូប៊ិចសម្រាប់ការអភិវឌ្ឍអន្តរជាតិ / OFID	2.60	0.37	2.84	0.39	1.42	0.17	1.19	0.14	2.60	0.31
- ធនាគារពិភពលោក / WB	26.22	6.41	32.97	8.81	19.57	5.23	14.59	3.34	34.16	8.58
- ផ្សេងទៀត / Others	-	-	-	-	-	-	-	-	-	-
សរុប / Total	354.55	102.30	419.14	124.05	212.30	55.40	208.92	48.46	421.22	103.86

កំណត់សម្គាល់ / Technical Notes:

P: ប្រាក់ដើម / Principal

I: ការប្រាក់ និងកម្រៃផ្សេងៗ / Interest and other fee

ပံ့ပိုးမှုလက်မှတ်ရေးထိုးမှု: နိုင်ငံတော်
Public Domestic Debt

តារាងទី៧ / Table 7:

បំណុលសាធារណៈក្នុងប្រទេស / Public Domestic Debt

ឯកតា៖ លានដុល្លារអាមេរិក / Unit: USD Million

បរិយាយ / Description	Q1 to Q3 2024	2024	Q1 to Q2 2025	Q3-2025	Q1 to Q3 2025
ក. សន្និធិបំណុល / A. Debt Stock	115.05	115.11	128.50	133.49	133.49
I. រយៈពេលខ្លី / Short-term	12.79	7.95	14.46	14.46	14.46
- ១ ឆ្នាំ / 1-YR	12.79	7.95	14.46	14.46	14.46
II. រយៈពេលវែង / Long-term	102.27	107.16	114.04	119.03	119.03
- ២ ឆ្នាំ / 2-YRS	42.35	42.73	23.94	16.96	16.96
- ៣ ឆ្នាំ / 3-YRS	55.48	55.98	81.62	91.60	91.60
- ៥ ឆ្នាំ / 5-YRS	4.43	5.47	5.49	7.48	7.48
- ១០ ឆ្នាំ / 10-YRS	-	1.99	2.00	2.00	2.00
- ១៥ ឆ្នាំ / 15-YRS	-	0.99	1.00	1.00	1.00
ខ. ការបោះផ្សាយលក់មូលបត្ររដ្ឋ / B. Government Securities Issuance	70.25	74.86	39.90	11.97	51.87
I. រយៈពេលខ្លី / Short-term	7.88	7.95	14.46	-	14.46
- ១ ឆ្នាំ / 1-YR	7.88	7.95	14.46	-	14.46
II. រយៈពេលវែង / Long-term	62.37	66.91	25.44	11.97	37.41
- ២ ឆ្នាំ / 2-YRS	9.85	9.94	-	-	-
- ៣ ឆ្នាំ / 3-YRS	50.06	50.51	25.44	9.98	35.41
- ៥ ឆ្នាំ / 5-YRS	2.46	3.48	-	2.00	2.00
- ១០ ឆ្នាំ / 10-YRS	-	1.99	-	-	-
- ១៥ ឆ្នាំ / 15-YRS	-	0.99	-	-	-
គ. ការទូទាត់សេវាបំណុល / C. Debt Service	10.33	15.98	29.25	8.73	37.98
- P: ប្រាក់ដើម / Principal	7.79	12.72	26.82	6.99	33.81
- I: ការប្រាក់ / Interest	2.54	3.27	2.44	1.74	4.18

ការផ្តល់ឥណទានរបស់រដ្ឋ

Government Lending

ការផ្តល់ឥណទានរបស់រដ្ឋ / Government Lending

ឯកតា៖ លានដុល្លារអាមេរិក / Unit: USD Million

បរិយាយ / Description	Q1 to Q3 2024	2024	Q1-Q2 2025	Q3-2025	Q1 to Q3 2025
ក. សន្និធិបំណុល / A. Debt Stock					
I. តាមប្រភពហិរញ្ញប្បទាន / By Source of Fund	2,786.65	2,814.94	2,914.86	2,943.27	2,943.27
- ការផ្តល់ឥណទានផ្ទាល់ / Lending	858.51	918.77	956.48	991.25	991.25
- ការផ្តល់ឥណទានបន្ត / On-lending	1,928.14	1,896.17	1,958.38	1,952.02	1,952.02
II. តាមឥណាយិក / By Debtor	2,786.65	2,814.94	2,914.86	2,943.27	2,943.27
- វិស័យសាធារណៈ / Public Sector	2,776.96	2,804.48	2,899.48	2,927.92	2,927.92
- វិស័យឯកជន / Private Sector	9.68	10.46	15.39	15.35	15.35
ខ. ការផ្តល់ឥណទាន / B. Lending and On-lending	517.02	489.28	123.61	50.00	172.04
- វិស័យសាធារណៈ / Public Sector	517.02	489.28	123.61	50.00	172.04
- វិស័យឯកជន / Private Sector	-	-	-	-	-
គ. ការដកសាច់ប្រាក់ / C. Disbursement	246.48	323.89	135.53	86.80	222.33
- វិស័យសាធារណៈ / Public Sector	246.48	322.87	130.67	86.80	217.46
- វិស័យឯកជន / Private Sector	-	1.02	4.87	-	4.87
ឃ. ការប្រមូលសេវាបំណុល / D. Debt Service Collection	109.29	136.06	95.56	61.16	156.72
- វិស័យសាធារណៈ / Public Sector	108.64	135.40	95.22	61.16	156.38
+ ប្រាក់ដើម / Principal	69.21	81.52	70.68	48.36	119.04
+ ការប្រាក់ និងកម្រៃផ្សេងៗ / Interest and other fees	39.43	53.88	24.55	12.80	37.35
- វិស័យឯកជន / Private Sector	0.64	0.66	0.34	-	0.34
+ ប្រាក់ដើម / Principal	0.55	0.55	0.27	-	0.27
+ ការប្រាក់ និងកម្រៃផ្សេងៗ / Interest and other fees	0.09	0.11	0.07	-	0.07

**កម្រោង
Projections**

តារាងទី៩ / Table 9:

ក្រុមហ៊ុនការទូទាត់សេវាបំណុលក្រៅប្រទេសប្រចាំខែ តាមរូបិយប័ណ្ណ ក្នុងឆ្នាំ២០២៥

Projections of Monthly External Debt Service Payment by Currency in 2025

ឯកតា៖ លានដុល្លារអាមេរិក / Unit: USD Million

រូបិយប័ណ្ណ	មករា	កុម្ភៈ	មីនា	មេសា	ឧសភា	មិថុនា	កក្កដា	សីហា	កញ្ញា	តុលា	វិច្ឆិកា	ធ្នូ	សរុប
Currency	Jan	Feb	Mar	Apr	May	Jun	Jul	Aug	Sep	Oct	Nov	Dec	Total
CNY	-	26.30	23.69	-	-	-	26.91	24.35	-	0.12	-	5.56	106.94
EUR	-	-	2.98	3.66	3.61	2.44	-	0.29	1.06	7.69	4.79	3.57	30.09
JPY	1.96	4.34	0.54	9.69	0.00	0.94	2.91	4.90	6.16	8.83	7.06	0.16	47.50
KRW	-	0.54	0.00	1.72	1.64	0.09	0.40	0.56	0.00	1.70	1.35	1.66	9.65
SDR	8.41	10.22	27.06	16.14	7.69	2.32	11.27	10.74	21.43	28.13	12.52	6.53	162.45
THB	-	-	2.05	-	-	0.75	-	-	1.18	0.92	-	-	4.89
USD	1.29	83.46	17.36	0.99	3.67	2.17	125.70	16.35	3.16	3.26	1.04	2.18	260.64
សរុប / TOTAL	11.65	124.86	73.68	32.20	16.61	8.71	167.19	57.19	32.99	50.65	26.76	19.67	622.15

កំណត់សម្គាល់ / Technical Notes:

- ទិន្នន័យខែមករា ដល់ខែតុលា ឆ្នាំ២០២៥ ជាទិន្នន័យជាក់ស្តែង / The data from January to October 2025 are actual

ព្យាករណ៍បំណុលសាធារណៈក្រៅប្រទេស / Projections of Public External Debt

ឯកតា៖ លានដុល្លារអាមេរិក / Unit: USD Million

បរិយាយ / Description	2025	2026	2027	2028
I. ពិការនៃការខ្ចី / Borrowing Ceiling	2,000 SDR Million	2,250 SDR Million	2,250 SDR Million	1,800 SDR Million
	2,744.89	3,088.00	3,088.00	2,470.40
II. ការដកសាច់ប្រាក់ / Disbursement	1,728.08	2,142.35	2,067.53	2,322.99
III. ការទូទាត់សេវាបំណុល / Debt Service Payment ⁽¹⁾	622.15	769.41	821.02	865.30
- ប្រាក់ដើម / Principal	502.74	600.32	625.32	641.79
- ការប្រាក់ និងកម្រៃផ្សេងៗ / Interest and Other Fees	119.41	169.09	195.71	223.51
IV. សន្និធិបំណុលក្រៅប្រទេស / Public External Debt Stock ⁽²⁾	13,169.55	14,711.58	16,153.80	17,835.00

កំណត់សម្គាល់ / Technical Notes:

- (1)- គិតបញ្ចូលទាំងការទូទាត់សេវាបំណុលនៃបំណុលមរតកដែលបានដោះស្រាយរួច / Rescheduled old debts are included in the debt service payment.
- (2)- គិតបញ្ចូលទាំងសន្និធិបំណុលមរតក (ដែលបានដោះស្រាយរួច និងកំពុងចរចាដោះស្រាយ) / Old debts (rescheduled and under negotiation) are included in the outstanding.


ជំពូក ៣
ក្រាហ្វ

Chapter 3
Graphs

ការវិភាគបរិភោគបំណុល / Debt Sustainability Analysis (DSA)


១.១. តម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈសរុបធៀបនឹង ផសស /

1.1. PV of Total Public Debt to GDP




១.៤. សេវាបំណុលសាធារណៈក្រៅប្រទេសធៀបនឹង ការនាំចេញ /

1.4. PPG External Debt Service to Exports




១.២. តម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈក្រៅប្រទេសធៀបនឹង ផសស /

1.2. PV of PPG External Debt to GDP




១.៥. សេវាបំណុលសាធារណៈក្រៅប្រទេសធៀបនឹង ចំណូលថវិកាជាតិ /

1.5. PPG External Debt Service to Revenue



១.៣. តម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈក្រៅប្រទេសធៀបនឹង ការនាំចេញ /

1.3. PV of PPG External Debt to Exports



----- អនុបាតគោល / Threshold

———— មូលដ្ឋាន / Baseline

----- ប្រវត្តិសាស្ត្រ / Historical

———— វេទមិត្តភាព / Most extreme shock

កំណត់សម្គាល់ / Technical Notes:


- PPG: Public and Publicly Guaranteed

- ប្រវត្តិសាស្ត្រ៖ ជាសំណាកប្រើប្រាស់នៃការព្យាករណ៍នៃការបំណុល ដោយផ្អែកលើមធ្យមភាគនៃប្រវត្តិទិន្នន័យសូចនាករម៉ាក្រូសេដ្ឋកិច្ចគន្លឹះៗរយៈពេល ១០ឆ្នាំ ចុងក្រោយ។ /

Historical: the scenario produces the path of debt that would result from key macroeconomic variables in the baseline projection being permanently replaced by their 10-year historical average.


តារាងការប្រគល់សេវាបំណុលប្រចាំឆ្នាំដោយផ្អែកលើសន្និដ្ឋានបំណុលត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២៥ /

Redemption Profile based on Debt Stock as of End-Q3 2025



ការគណនាប្រាក់ប្រចាំខែសម្រាប់ឆ្នាំ២០២៥-២០៣៩ (គិតជាភាគរយប្រចាំឆ្នាំ) /

Projections of Monthly Debt Service Payment for 2025-2039 (% to annual)



អាសយដ្ឋានទំនាក់ទំនង៖ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល
នាយកដ្ឋានគ្រប់គ្រងសេវាបំណុល
ផ្លូវលេខ ៩២, សង្កាត់វត្តភ្នំ, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ
អ៊ីម៉ែល៖ ddm@mef.gov.kh

Contact Details: Ministry of Economy and Finance
General Department of International Cooperation and Debt Management
Department of Debt Servicing
St. 92, Sangkat Wat Phnom, Khan Daun Penh, Phnom Penh
Email: ddm@mef.gov.kh
Website: <http://www.mef.gov.kh/public-debt-bulletin.html>

